

ចូល លើកទី១ ថ្ងៃ ០២ ខែ ១២ ឆ្នាំ ២០២០ ម៉ោង លើកទី២ ថ្ងៃ ០២ ខែ ១២ ឆ្នាំ ២០២០ ម៉ោង លើកទី៣ ថ្ងៃ ០២ ខែ ១២ ឆ្នាំ ២០២០ ម៉ោង	ចក្ខុវិស័យ ០៧៦៣ លេខ ០៧៦៣	
	ថ្ងៃ ០២ ខែ ១២ ឆ្នាំ ២០២០ ម៉ោង លើកទី២ ថ្ងៃ ០២ ខែ ១២ ឆ្នាំ ២០២០ ម៉ោង លើកទី៣ ថ្ងៃ ០២ ខែ ១២ ឆ្នាំ ២០២០ ម៉ោង	ចក្ខុវិស័យ ០៧៦៣ លេខ ០៧៦៣
	ថ្ងៃ ០២ ខែ ១២ ឆ្នាំ ២០២០ ម៉ោង លើកទី២ ថ្ងៃ ០២ ខែ ១២ ឆ្នាំ ២០២០ ម៉ោង លើកទី៣ ថ្ងៃ ០២ ខែ ១២ ឆ្នាំ ២០២០ ម៉ោង	ចក្ខុវិស័យ ០៧៦៣ លេខ ០៧៦៣

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ..០១១.....សហវ.....

କୋନଫର୍ମ

မိမိ

មកដល់ក្រសួង ៧.៥.៧១


ថ្ងៃទី 27 ខែ 11 ឆ្នាំ 20 កក្កដា
ឆ្នាំ 6015

ការកំណត់លក្ខខណ្ឌនៃការបង្កប់ចំនួនគត់ខ្ទង់រយសម្រាប់ទឹកប្រាក់ជារៀងរាល់ថ្ងៃ
និងការបង្កប់ចំនួនសម្រាកខ្ទង់ភាគរយសម្រាប់ទឹកប្រាក់ជាជំហានអាចេរិក

យោងអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ
របស់រាជរដ្ឋាភិបាល បទបញ្ជាលេខ ០៤ បប ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៦ ស្តីពីការពង្រឹងការគ្រប់គ្រងចំណូលមិនមែន
សារពើពន្ធ របស់រាជរដ្ឋាភិបាល អនុក្រឹត្យលេខ ៧២ អនក្រ.បក ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការគ្រប់គ្រងចំណូលមិនមែន
សារពើពន្ធ របស់រាជរដ្ឋាភិបាល សារាចរណែនាំលេខ ០០១ សហវ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ស្តីពីកិច្ចបញ្ជាក់គណនេយ្យ
រដ្ឋទេយ្យចំណូលសម្រាប់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សារាចរណែនាំលេខ ០០៣ សហវ ចុះថ្ងៃទី២២ ខែកុម្ភៈ
ឆ្នាំ២០១៨ ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដំណាក់កាលទី១ សារាចរ
ណែនាំលេខ ០០៨ សហវ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូល
មិនមែនសារពើពន្ធ ដំណាក់កាលទី១ ជំហានទី២ សារាចរណែនាំលេខ ០១០ សហវ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការដាក់ឱ្យ
ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដំណាក់កាលទី១ ជំហានទី៣ ប្រកាសលេខ ៩១៩ សហវប្រក
ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ស្តីពីការបំព្រួញតួលេខចំណូលចំណាយរបស់ក្រសួង ស្ថាប័ន រដ្ឋលេខាធិការដ្ឋាន មន្ទីរ អង្គភាព
ថ្នាក់ជាតិ គ្រឹះស្ថានសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រកាសរួម ឬ ប្រកាសអនុវត្តក្រសួង
ស្តីពីការផ្តល់ថវិការដ្ឋានលើការគ្រប់គ្រង និងប្រមូលចំណូលកម្រៃសេវារបស់ក្រសួង ស្ថាប័ន។

នៅក្នុងពេលកន្លងមក ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសង្កេតឃើញថា ការអនុវត្តនីតិវិធីកិច្ចបញ្ជីភាគណនេយ្យ ចំណូលថវិកានៅមានភាពស្មុគស្មាញ និងបានជួបបញ្ហាប្រឈមមួយចំនួនចំពោះការបែងចែកចំណូលទៅតាមអត្រាខុសៗគ្នា ដែល ផលបូកនៃចំណែកនីមួយៗអាចច្រើនជាង ឬទាបជាងទឹកប្រាក់សរុបមុនធ្វើការបែងចែក។

ដើម្បីឱ្យកិច្ចបញ្ជាក់ចំណូលថវិកាមានសង្គតិភាព និងគណនេយ្យភាព ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមធ្វើការណែនាំស្តីពីគោលការណ៍និងនីតិវិធី នៃការកំណត់លក្ខខណ្ឌនៃការបង្កត់ចំនួនគត់ខ្ទង់រាយ ដោយផ្អែកតាមតួលេខនៅខ្ទង់ភាគដប់ក្រោយកៀសសម្រាប់ទឹកប្រាក់ជារៀល និងការបង្កត់ចំនួនទស្សភាគខ្ទង់ភាគរយ ដោយផ្អែកតាមតួលេខនៅខ្ទង់ភាគពាន់សម្រាប់រូបិយបណ្ណជាប្រាក់ផុលរអាមេរិក ដូចខាងក្រោម៖



ក. ការបង្កើតចំណូលក្នុងឯកតាបង់ប្រាក់ប្រចាំខែ

១. ករណីផលបូកនៃចំណែកនីមួយៗច្រើនជាងទឹកប្រាក់សរុបមុនធ្វើការបែងចែក៖

ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពជំនាញ និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាដៃគូ ត្រូវកាត់ចេញនូវចំនួនទឹកប្រាក់ដែលច្រើនជាងទឹកប្រាក់សរុបមុនធ្វើការបែងចែកចេញពីចំណែកប្រាក់រង្វាន់របស់អង្គភាពប្រមូលចំណូលសាមី។

ឧទាហរណ៍៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមូលចំណូលបានចំនួន ១ ០០០ ៣៩៩រៀល ពី “លិខិតអនុញ្ញាតសាងសង់ សំណង់លំនៅឋាន ភូមិត្រី៖ ពាក់កណ្តាលភូមិត្រី៖ ខណ្ឌជាយាជធានី និងទីរួមស្រុក ផ្ទៃក្រឡាសំណង់ លើសពី ៥០០ ម^២ ដល់ ៣ ០០០ ម^២” ដែលមានលេខកូដ 280010012។ យោងតាមប្រកាសរួម ឬ ប្រកាសអន្តរក្រសួង ចំណូលត្រូវបានបែងចែកជា៦ចំណែក ដែលក្នុងនោះចំណែកនីមួយៗទទួលបានដូចខាងក្រោម៖

- ចំណែកថវិកាជាតិ ៣០% ត្រូវជា ៣០០ ១១៩,៧០រៀល ទៅជា ៣០០ ១២០រៀល
- ចំណែកប្រាក់រង្វាន់របស់ក្រសួងសាមី ៤៩% ត្រូវជា ៤៩០ ១៩៥,៥១រៀល ទៅជា ៤៩០ ១៩៦រៀល
- ចំណែកប្រាក់រង្វាន់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១% ត្រូវជា ១០ ០០៣,៩៩រៀល ទៅជា ១០ ០០៤រៀល
- ចំណែកជាគុណប្រយោជន៍ដល់រដ្ឋបាលរាជធានី ខេត្ត ៥% ត្រូវជា ៥០ ០១៩,៩៥រៀល ទៅជា ៥០ ០២០រៀល
- ចំណែកជាគុណប្រយោជន៍ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ៥% ត្រូវជា ៥០ ០១៩,៩៥រៀល ទៅជា ៥០ ០២០រៀល
- ចំណែកជាគុណប្រយោជន៍ដល់រដ្ឋបាលឃុំ សង្កាត់ ១០% ត្រូវជា ១០០ ០៣៩,៩០រៀល ទៅជា ១០០ ០៤០រៀល។

ផលបូកនៃចំណែកនីមួយៗក្រោយបង្កើតឯកតាបង់ មានទឹកប្រាក់សរុបចំនួន ១ ០០០ ៤០០រៀល ច្រើនជាងទឹកប្រាក់សរុបមុនធ្វើការបែងចែកចំនួន ១ (មួយ)រៀល ដែលចំនួនលើសនេះ ត្រូវកាត់ចេញពីចំណែកប្រាក់រង្វាន់របស់ក្រសួងសាមីវិញ ពីចំនួន ៤៩០ ១៩៦រៀល មកត្រឹមចំនួន ៤៩០ ១៩៥រៀល។

២. ករណីផលបូកនៃចំណែកនីមួយៗទាបជាងទឹកប្រាក់សរុបមុនធ្វើការបែងចែក៖

ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពជំនាញ និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាដៃគូ ត្រូវបន្ថែមទឹកប្រាក់ស្មើនឹងចំនួនទាបជាងទឹកប្រាក់សរុបមុនបែងចែក ចូលចំណែកប្រាក់រង្វាន់របស់អង្គភាពប្រមូលចំណូលសាមី។

ឧទាហរណ៍៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមូលចំណូលបានចំនួន ១ ០០០ ៣៨៨រៀល ពី “លិខិតអនុញ្ញាតសាងសង់ សំណង់លំនៅឋាន ភូមិត្រី៖ ពាក់កណ្តាលភូមិត្រី៖ ខណ្ឌជាយាជធានី និងទីរួមស្រុក ផ្ទៃក្រឡាសំណង់ លើសពី ៥០០ ម^២ ដល់ ៣ ០០០ ម^២” ដែលមានលេខកូដ 280010012។ យោងតាមប្រកាសរួម ឬ ប្រកាសអន្តរក្រសួង ចំណូលត្រូវបានបែងចែកជា៦ចំណែក ដែលក្នុងនោះចំណែកនីមួយៗទទួលបានដូចខាងក្រោម៖

- ចំណែកថវិកាជាតិ ៣០% ត្រូវជា ៣០០ ១១៦,៤០រៀល ទៅជា ៣០០ ១១៦រៀល
- ចំណែកប្រាក់រង្វាន់របស់ក្រសួងសាមី ៤៩% ត្រូវជា ៤៩០ ១៩០,១២រៀល ទៅជា ៤៩០ ១៩០រៀល
- ចំណែកប្រាក់រង្វាន់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១% ត្រូវជា ១០ ០០៣,៨៨រៀល ទៅជា ១០ ០០៤រៀល
- ចំណែកជាគុណប្រយោជន៍ដល់រដ្ឋបាលរាជធានី ខេត្ត ៥% ត្រូវជា ៥០ ០១៩,៤០រៀល ទៅជា ៥០ ០១៩រៀល
- ចំណែកជាគុណប្រយោជន៍ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ៥% ត្រូវជា ៥០ ០១៩,៤០រៀល ទៅជា ៥០ ០១៩រៀល
- ចំណែកជាគុណប្រយោជន៍ដល់រដ្ឋបាលឃុំ សង្កាត់ ១០% ត្រូវជា ១០០ ០៣៨,៨០រៀល ទៅជា ១០០ ០៣៩រៀល។

ផលបូកនៃចំណែកនីមួយៗក្រោយបង្កើតឯកតាបង់មានទឹកប្រាក់សរុបចំនួន ១ ០០០ ៣៨៧រៀល ទាបជាងទឹកប្រាក់សរុបមុនធ្វើការបែងចែកចំនួន ១ (មួយ)រៀល ដែលត្រូវបូកបន្ថែម ចូលចំណែកប្រាក់រង្វាន់របស់ក្រសួងសាមីវិញ ពីចំនួន ៤៩០ ១៩០រៀល

ទៅជាចំនួន ៤៩០ ១៩១ រៀល។

ខ.ការបង្កប់ចំណូលសរុបនៃក្រសួងស្ថាប័នមន្ត្រីរាជការស្របតាមប្រព័ន្ធធារាសាស្ត្រនៃក្រសួងស្ថាប័ន

១.ករណីផលបូកនៃចំណែកនីមួយៗច្រើនជាងទឹកប្រាក់សរុបមុនធ្វើការបែងចែក៖

ក្រសួង ស្ថាប័ន មន្ត្រី អង្គភាពជំនាញ និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាដៃគូត្រូវកាត់ចេញនូវចំនួនទឹកប្រាក់ដែលច្រើនជាងទឹកប្រាក់សរុបមុនធ្វើការបែងចែក ចេញពីចំណែកប្រាក់រង្វាន់របស់អង្គភាពប្រមូលចំណូលសាមី។

ឧទាហរណ៍៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមូលចំណូលចំនួន ៥០០,៥៥ដុល្លារអាមេរិក ពី “លិខិតអនុញ្ញាតសាងសង់ សំណង់លំនៅឋាន ភូមិត្រី៖ ពាក់កណ្តាលភូមិត្រី៖ ខណ្ឌជាយាជធានី និងទីរួមស្រុក ផ្ទៃក្រឡាសំណង់លើសពី ៥០០ ម^២ ដល់ ៣ ០០០ ម^២” ដែលមានលេខកូដ 280010012។ យោងតាមប្រកាសរួម ឬ ប្រកាសអន្តរក្រសួង ចំណូលត្រូវបានបែងចែកជា៦ចំណែក ដែលក្នុងនោះចំណែកនីមួយៗទទួលបានដូចខាងក្រោម៖

- ចំណែកថវិកាជាតិ ៣០% ត្រូវជា ១៥០,១៦៥ដុល្លារអាមេរិក ទៅជា ១៥០,១៧ដុល្លារអាមេរិក
- ចំណែកប្រាក់រង្វាន់របស់ក្រសួងសាមី ៤៩% ត្រូវជា ២៤៥,២៧០ដុល្លារអាមេរិក ទៅជា ២៤៥,២៧ដុល្លារអាមេរិក
- ចំណែកប្រាក់រង្វាន់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១% ត្រូវជា ៥,០០៦ដុល្លារអាមេរិក ទៅជា ៥,០១ដុល្លារអាមេរិក
- ចំណែកជាគុណប្រយោជន៍ដល់រដ្ឋបាលរាជធានី ខេត្ត ៥% ត្រូវជា ២៥,០២៨ដុល្លារអាមេរិក ទៅជា ២៥,០៣ដុល្លារអាមេរិក
- ចំណែកជាគុណប្រយោជន៍ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ៥% ត្រូវជា ២៥,០២៨ដុល្លារអាមេរិក ទៅជា ២៥,០៣ដុល្លារអាមេរិក
- ចំណែកជាគុណប្រយោជន៍ដល់រដ្ឋបាលឃុំ សង្កាត់ ១០% ត្រូវជា ៥០,០៥៥ដុល្លារអាមេរិក ទៅជា ៥០,០៦ដុល្លារអាមេរិក។

ផលបូកនៃចំណែកនីមួយៗក្រោយបង្កាត់ខ្ទង់ភាគរយមានទឹកប្រាក់សរុបចំនួន ៥០០,៥៧ដុល្លារអាមេរិក ច្រើនជាងទឹកប្រាក់សរុបមុនធ្វើការបែងចែកចំនួន ០,០២ដុល្លារអាមេរិក ដែលចំនួនលើសនេះ ត្រូវកាត់ចេញពីចំណែកប្រាក់រង្វាន់របស់ក្រសួងសាមីវិញពីចំនួន ២៤៥,២៧ដុល្លារអាមេរិក មកត្រឹមចំនួន ២៤៥,២៥ដុល្លារអាមេរិក។

២.ករណីផលបូកនៃចំណែកនីមួយៗតាមជាងទឹកប្រាក់សរុបមុនធ្វើការបែងចែក៖

ក្រសួង ស្ថាប័ន មន្ត្រី អង្គភាពជំនាញ និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាដៃគូត្រូវបន្ថែមទឹកប្រាក់ស្មើនឹងចំនួនតាមជាងទឹកប្រាក់សរុបមុនធ្វើការបែងចែក ចូលចំណែកប្រាក់រង្វាន់របស់អង្គភាពប្រមូលចំណូលសាមី។

ឧទាហរណ៍៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមូលចំណូលចំនួន ៥០០,៤៤ដុល្លារអាមេរិក ពី “លិខិតអនុញ្ញាតសាងសង់ សំណង់លំនៅឋាន ភូមិត្រី៖ ពាក់កណ្តាលភូមិត្រី៖ ខណ្ឌជាយាជធានី និងទីរួមស្រុក ផ្ទៃក្រឡាសំណង់លើសពី ៥០០ ម^២ ដល់ ៣ ០០០ ម^២” ដែលមានលេខកូដ 280010012។ យោងតាមប្រកាសរួម ឬ ប្រកាសអន្តរក្រសួង ចំណូលត្រូវបានបែងចែកជា៦ចំណែក ដែលក្នុងនោះចំណែកនីមួយៗទទួលបានដូចខាងក្រោម៖

- ចំណែកថវិកាជាតិ ៣០% ត្រូវជា ១៥០,១៣២ដុល្លារអាមេរិក ទៅជា ១៥០,១៣ដុល្លារអាមេរិក
- ចំណែកប្រាក់រង្វាន់របស់ក្រសួងសាមី ៤៩% ត្រូវជា ២៤៥,២១៦ដុល្លារអាមេរិក ទៅជា ២៤៥,២២ដុល្លារអាមេរិក
- ចំណែកប្រាក់រង្វាន់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១% ត្រូវជា ៥,០០៤ដុល្លារអាមេរិក ទៅជា ៥,០០ដុល្លារអាមេរិក
- ចំណែកជាគុណប្រយោជន៍ដល់រដ្ឋបាលរាជធានី ខេត្ត ៥% ត្រូវជា ២៥,០២២ដុល្លារអាមេរិក ទៅជា ២៥,០២ដុល្លារអាមេរិក
- ចំណែកជាគុណប្រយោជន៍ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ៥% ត្រូវជា ២៥,០២២ដុល្លារអាមេរិក ទៅជា ២៥,០២ដុល្លារអាមេរិក
- ចំណែកជាគុណប្រយោជន៍ដល់រដ្ឋបាលឃុំ សង្កាត់ ១០% ត្រូវជា ៥០,០៤៤ដុល្លារអាមេរិក ទៅជា ៥០,០៤ដុល្លារអាមេរិក។

ផលបូកនៃចំណែកនីមួយៗក្រោយបង្កត់ខ្ទង់ភាគរយមានទឹកប្រាក់សរុបចំនួន ៥០០,៤៣ដុល្លារអាមេរិក ទាបជាងទឹកប្រាក់សរុបមុនធ្វើការបែងចែកចំនួន ០,០១ដុល្លារអាមេរិក ដែលត្រូវបូកបន្ថែមចូលចំណែកប្រាក់រង្វាន់របស់ក្រសួងសាមីវិញ ពីចំនួន ២៤៥,២២ដុល្លារអាមេរិក ទៅជាចំនួន ២៤៥,២៣ដុល្លារអាមេរិក។

ទទួលបានសារាចរនេះ ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាដៃគូ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់។

ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២០ ទោស័ក ព.ស. ២៥៦៤
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២០

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- គ្រប់ក្រសួង ស្ថាប័នដែលពាក់ព័ន្ធ
- គ្រប់អគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ធនាគារជាតិនៃកម្ពុជា
- គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាដៃគូ
- រតនាគាររាជធានី ខេត្ត
- មន្ទីរ អង្គភាពជំនាញរាជធានី ខេត្ត
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ ហ៊ុន ម៉ាណែត